




ស៊ូមស្កេនQR Code



តំនូវជីវិចល




ធនធានបង្រៀន



ទឹកពាង




ទឹកធុង




ទឹកស្រះ

ទឹកជួយខ្ញុំឱ្យមានអនាម័យនិងសុខភាពល្អ។ លេងទឹកគឺសប្បាយ នៅពេលខ្ញុំភ្លេចស្អុះ។  
 ទឹកអាចបង្កគ្រោះថ្នាក់។  
 ខ្ញុំអាចនឹងលេងទឹក ប្រសិនបើខ្ញុំលេងទឹកពាង ទឹកធុង ទឹកស្រះ ឬទឹកជ្រៅ។






ឆ្លើយជួយខ្ញុំចម្អិនម្ហូបអាហារ។  
ឆ្លើយអាចបង្កគ្រោះថ្នាក់។  
ខ្ញុំអាចនឹងរលាកឆ្លើយ ប្រសិនបើខ្ញុំលេងវា។






កាំបិតជួយខ្ញុំរៀបចំម្ហូបអាហារ។ ចំណែកឯកន្ត្រៃជួយខ្ញុំកាត់សម្ភារ។  
កាំបិតនិងកន្ត្រៃអាចបង្កគ្រោះថ្នាក់។  
ខ្ញុំអាចនឹងមុតកាំបិតឬកន្ត្រៃប្រសិនបើខ្ញុំប្រើមិនប្រុងប្រយ័ត្ន។








អង្គការភ្នំបូកកង្កែប  
ឪពុកម្តាយរបស់ខ្ញុំតែងតែនិទានរឿងឱ្យខ្ញុំស្តាប់ជាញឹកញយ។  
អង្គការភ្នំបូកកង្កែប ខ្ញុំអាចនឹងដាក់ ប្រលឹមបើខ្ញុំលេងវា។



បើកប្លុកដើរខ្លាំងឱ្យសរសេរនិងកូរូប។  
បើកប្លុកដើរអាចបង្កព្រោះថ្នាក់។  
ខ្ញុំអាចនឹងប្លុកស (ប្រសិនបើខ្ញុំកាន់វាត់ប្រឡែងគ្នា)។




ឆ្ងល់ព្រួយដៃជួយខ្ញុំទំនាក់ទំនងទៅឪពុកម្តាយរបស់ខ្ញុំពេលមានការសន្តិ។  
 ឆ្ងល់ព្រួយដៃអាចបង្កគ្រោះថ្នាក់។  
 ខ្ញុំអាចនឹងឈឺភ្នែក ប្រសិនបើខ្ញុំមើលវាយូរពេក។




ថ្នាំពេទ្យជួយឱ្យខ្ញុំបានធូរស្បើយនៅពេលខ្ញុំគ្រុន។  
ថ្នាំពេទ្យអាចបង្កគ្រោះថ្នាក់។  
ខ្ញុំអាចនឹងគ្រុនខ្លាំងជាងមុន ប្រសិនបើខ្ញុំលេបឧស ឬច្រើនពេក។





កងរបស់ខ្ញុំជួយឱ្យខ្ញុំទៅរៀនទាន់ពេលវេលា។  
ការដឹករបស់ខ្ញុំអាចបង្កគ្រោះថ្នាក់។  
ដូច្នេះ ខ្ញុំត្រូវតែប្រុងប្រយ័ត្ននិងដឹងគោរពច្បាប់ចរាចរណ៍។



ខ្ញុំអាចចិញ្ចឹមស្ពៃនិងឆ្កាបបាន។  
ស្ពៃនិងឆ្កាបអាចបង្កគ្រោះថ្នាក់។ ប្រសិនបើខ្ញុំរ៉ះពាល់ឬលេងជាមួយវា។



តើមានអ្វីផ្សេងទៀតដែលមានអត្ថប្រយោជន៍ ហើយអាចបង្កគ្រោះថ្នាក់?